



### សេចក្តីជូនដំណឹង

គណៈកម្មាធិការ ខុមហ្វ្រែល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក លោកស្រី នាងកញ្ញា តំណាងសារព័ត៌មាន វិទ្យុ ទូរទស្សន៍ជាតិ អន្តរជាតិ ព្រមទាំងអង្គការជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាបថា ដោយមានការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd គណៈកម្មាធិការខុមហ្វ្រែល នឹងរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតស្តីពី “ការកំណត់តម្រូវការអាទិភាពនៅឃុំ-សង្កាត់ដាច់ស្រយាល” ចំនួន១១ នៅតាមទីកន្លែងដោយឡែកៗពីគ្នា។

សិក្ខាសាលានេះមានគោលបំណង បង្កើនការយល់ដឹងដល់ម្ចាស់ឆ្នោតអំពី សិទ្ធិ តួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោត ក្នុងការអភិវឌ្ឍន៍នៅមូលដ្ឋាន និងបង្កើនឱកាសឱ្យម្ចាស់ឆ្នោត ចូលរួមក្នុងការពិភាក្សាដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់របស់ខ្លួន ហើយតម្រូវការអាទិភាពទាំងនេះ នឹងត្រូវបានចងក្រងជារាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដាន និងជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សក្នុងឃុំ។

ខុមហ្វ្រែល នឹងអញ្ជើញវាគ្មិនជាក្រុមប្រឹក្សាឃុំ-សង្កាត់ តំណាងគណបក្សនយោបាយក្នុងឃុំ-សង្កាត់ និងតំណាងអង្គការសង្គមស៊ីវិល ឬប្រធានសហគមន៍ដើម្បីចាប់អារម្មណ៍ទៅលើតម្រូវការអាទិភាពក្នុងឃុំសង្កាត់ដែលបានលើកឡើងដោយផ្ទាល់ពីប្រជាពលរដ្ឋនៅក្នុងឃុំសម្រាប់ផ្តល់ជូនគណបក្សនយោបាយ និងមន្ត្រីជាប់ឆ្នោតបំពេញ។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញដល់លោក លោកស្រី នាងកញ្ញា តំណាងសារព័ត៌មាន វិទ្យុ ទូរទស្សន៍ជាតិ អន្តរជាតិ ព្រមទាំងអង្គការជាតិ និងអន្តរជាតិទាំងអស់ចូលរួមយកព័ត៌មានតាមការគួរ។

#### ទីកន្លែង និងកាលបរិច្ឆេទ សិក្ខាសាលាសម្លេងម្ចាស់ឆ្នោត

ល.រ	ថ្ងៃខែឆ្នាំរៀបចំ	ឃុំ/សង្កាត់	ក្រុង/ស្រុក/ខណ្ឌ	រាជធានី/ខេត្ត	ឈ្មោះទំនាក់ទំនង	ទូរស័ព្ទ
១	១៥/១១/២០១១	ពាមជីឡាំង	ស្ទឹងឃុំ	កំពង់ចាម	លោក ញឹក សុក	០១២ ៦៧៣ ៨៥៧
២	១៤/១១/២០១១	លំទង	អន្លង់វែង	ឧត្តមានជ័យ	លោក ចៅ គុឌី	០១២ ៥៦៣ ៥៩៩
៣	១៥/១១/២០១១	គោករមៀត	ថ្មពួក	បន្ទាយមានជ័យ	លោក យុត ថងឌី	០១២ ៧៦៥ ៣០៥
៤	១៥/១១/២០១១	រមនា	សែនមនោរម្យ	មណ្ឌលគិរី	អ្នកស្រី កែវ ឌីរ៉េ	០១២ ៥០៧ ៦១៩
៥	១៤/១១/២០១១	ពោធិ	ត្បែងមានជ័យ	ព្រះវិហារ	អ្នកស្រី លន់ ស៊ីថាន់	០១២ ៨៩១ ៦២៧
៦	២៥/១១/២០១១	ព្រីងធំ	ជាំក្សាន្ត			

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

៧	១៩/១១/២០១១	នីពេជ	កំពង់ស្វាយ	កំពង់ធំ	អ្នកស្រី វ៉ែន ម៉ាឌីណា	០៩៧ ៧ ២៧៧ ៣២៣
៨	២០/១១/២០១១	ស្រែសំបូរ	សៀមប៉ាង	ស្ទឹងត្រែង	លោក សុខ សុខ	០៩២ ៥៩០ ៦៨៦
៩	២០/១១/២០១១	លុងខុង	កិះចុង	រតនៈគិរី	លោក ជួន គនដារ៉ា	០១២ ៥៨៧ ០១២
១០	២១/១១/២០១១	ពីរធ្នូ	ស្នួល	ក្រចេះ	អ្នកស្រី អុំម ម៉ានី	០៩២ ៥៨២ ៦៧៨
១១	២៣/១១/២០១១	ត្បែង	បន្ទាយស្រី	សៀមរាប	លោក ផល ប៊ុនគ	០៩២ ៦៧៦ ៩៨១

*សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់ !*

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ ២០១១

**ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖**

១-លោក **អ៊ូន មឿត**

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-ភ័យ **កោត ស្រីពេជ្រ**

ទូរស័ព្ទលេខ ៖ (០៨៩ ៨១៨ ១៧៦)

**បេសកកម្ម** ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍ អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។